

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
និង
របាយការណ៍របស់សវនករឯករាជ្យ**

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

មាតិកា

ទំព័រ

របាយការណ៍គណៈកម្មាធិការគ្រប់គ្រង

១ – ២

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច

របាយការណ៍សវនករឯករាជ្យ

៣ – ៥

របាយការណ៍ចំណូល និងចំណាយ

៦

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៧ – ១៤

របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រង

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

គណៈកម្មាធិការគ្រប់គ្រង មានសេចក្តីសោមនស្សសូមដាក់ជូននូវរបាយការណ៍របស់ខ្លួនព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរបស់ អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម ហៅកាត់ថា (“អង្គការ”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ និងរហូតដល់ការិយបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	តំណែង
១. Mr. Kurt Bredenberg	ប្រធានក្រុមប្រឹក្សាភិបាល
២. លោកស្រី ទី រតនា	លេខាធិការ
៣. Mr. Isac Lyne	ក្រុមប្រឹក្សាភិបាល
៤. លោក ហួរ សុខវត្ថុ	ក្រុមប្រឹក្សាភិបាល
៥. លោកជំទាវ អនហេង លក្ខិណា	ក្រុមប្រឹក្សាភិបាល
៦. កញ្ញា សុខ វណ្ណារី	ក្រុមប្រឹក្សាភិបាល
៧. កញ្ញា ណារ៉ា សុខេមា	ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការគ្រប់គ្រង

សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងដែលទទួលខុសត្រូវចំពោះទិសដៅ និងការគ្រប់គ្រងទាំងមូលក្នុងអំឡុងឆ្នាំ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	តំណែង
១. លោកស្រី ឥន ស្រស់	នាយិកាប្រតិបត្តិ
២. លោក អូន គឹមសេង	នាយករង
៣. លោក សុខ វណ្ណារី	ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស
៤. លោក ហៀង យឹម	ប្រធានផ្នែកហិរញ្ញវត្ថុ
៥. កញ្ញា អ៊ុន ចាន់ដី	អ្នកតំណាងបុគ្គលិកនិង ប្រធានគ្រប់គ្រងSmile School
៦. លោកស្រី ចាន់ សំណាង	ប្រធានគ្រប់គ្រងគម្រោង

ការទទួលខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រង ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

គណៈកម្មាធិការគ្រប់គ្រង ទទួលខុសត្រូវក្នុងការធានាថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ដែលត្រូវបានផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃមូលនិធិដែលទទួលបាន និងការចំណាយសម្រាប់រយៈពេល និងសមតុល្យមូលនិធិ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គណៈកម្មាធិការគ្រប់គ្រងត្រូវ៖

- (ក) អនុម័តគោលនយោបាយគណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះប្រកបដោយសង្គតិភាព។
- (ខ) អនុលោមតាមតម្រូវការនៃការបង្ហាញនៃគោលនយោបាយគណនេយ្យដែលមានចែងក្នុងកំណត់ចំណាំសម្គាល់២២ពោះរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការលាតត្រដាងពន្យល់ និងកំណត់បរិមាណត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ;
- (គ) រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធការគ្រប់គ្រងផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- (ឃ) គ្រប់គ្រងនិងដឹកនាំអង្គការឲ្យមានប្រសិទ្ធភាពក្នុងសេចក្តីសម្រេចចិត្ត ជាសារវន្តដែលជះឥទ្ធិពលដល់ប្រតិបត្តិការនិងដំណើរការអង្គការ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈកម្មាធិការគ្រប់គ្រងក៏មានទំនួលខុសត្រូវក្នុងការការពារទ្រព្យសម្បត្តិរបស់អង្គការ ហេតុដូច្នេះហើយ ត្រូវចាត់វិធានការសមហេតុផលសម្រាប់ការបង្ការ និងរកឃើញការភ្លើងបន្លំ និងភាពមិនប្រក្រតីផ្សេងៗទៀត។

គណៈកម្មាធិការគ្រប់គ្រងទទួលខុសត្រូវក្នុងការផ្តល់និងបានផ្តល់អោយសវនករនូវរាល់ការកត់ត្រាគណនេយ្យឯកសារគាំទ្រ និងឯកសារផ្សេងៗ កំណត់ហេតុ ព័ត៌មាន និងការពន្យល់ដែលពាក់ព័ន្ធ ទាំងដោយផ្ទាល់មាត់ ឬដោយការបញ្ជាក់ជាលាយលក្ខណ៍អក្សរ ដែលចាំបាច់សម្រាប់សវនកម្ម។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈកម្មាធិការគ្រប់គ្រង អនុម័តលើរបាយការណ៍ចំណូល និងចំណាយ រួមជាមួយនឹងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ និងដែលត្រូវបានរៀបចំឡើង ដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ នៃសមតុល្យមូលនិធិរបស់អង្គការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងចំណូល និងចំណាយរបស់អង្គការសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ("CFRS for NFPEs ")។

ក្នុងនាមសមាជិកក្រុមគ្រប់គ្រងជាន់ខ្ពស់ នៃអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម



លោកស្រី ឆន ស្រស់
នាយិកាប្រតិបត្តិ
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៤

របាយការណ៍សវនករឯករាជ្យ

**ជូនក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រងរបស់ អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បី
អភិវឌ្ឍន៍សង្គម**

សេចក្តីរាយការណ៍លើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម ហៅកាត់ថា (“អង្គការ”) ដែលមានរបាយការណ៍ ចំណូល និងចំណាយ សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ នៃសមតុល្យសាច់ប្រាក់របស់អង្គការនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងចំណូលនិងចំណាយ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (CFRS for NFPEs)។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនេះ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំមានភាពជឿជាក់អង្គការ ស្របតាមលក្ខខណ្ឌតម្រូវនៃក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិ សម្រាប់ក្រមសីលធម៌គណនេយ្យករ សម្រាប់គណនេយ្យករជំនាញ (“ក្រមសីលធម៌ IESBA”) និងតម្រូវការ ក្រមសីលធម៌សម្រាប់គណនេយ្យករជំនាញនិងសវនករ នៃវិទ្យាស្ថានគណនេយ្យ និងសវនករកម្ពុជា (“ក្រមសីលធម៌ KICPAA”)។ យើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងទៀត ស្របតាមលក្ខខណ្ឌបម្រើរបស់ក្រមសីលធម៌ទាំងនោះ។

យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ការវាយតម្លៃចំណាត់ថ្នាក់នៃមូលដ្ឋានលើបញ្ហា៖ មូលដ្ឋាននៃគណនេយ្យ

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់ ២ លើរបាយការណ៍ហិរញ្ញវត្ថុ ដែលពិពណ៌នាអំពីមូលដ្ឋាន និងគោលគោលការណ៍គណនេយ្យដែលត្រូវបានអនុម័តដោយអង្គការ។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមតម្រូវការរបស់និយ័តករគណនេយ្យ និងសវនកម្ម (“ACAR”) និងប្រកាសស្តីពីការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (“CFRS for NFPS”) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“MoEF”)។ ជាលទ្ធផល របាយការណ៍ហិរញ្ញវត្ថុនេះអាចនឹង មិនសមស្របសម្រាប់គោលបំណងផ្សេងទៀតទេ។ មតិរបស់យើងខ្ញុំ មិនត្រូវបានកែប្រែទាក់ទងនឹងបញ្ហានេះទេ។



ព័ត៌មានផ្សេងៗ

គណៈកម្មាធិការគ្រប់គ្រងរបស់ អង្គការទទួលខុសត្រូវនូវព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រង ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ និងរបាយការណ៍សវនកម្មរបស់យើង ខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ មិនរួមបញ្ចូលព័ត៌មានផ្សេងៗហើយយើងខ្ញុំនឹងមិនផ្តល់ នូវសេចក្តីសន្និដ្ឋាន ធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌មាន ផ្សេងៗហើយពិចារណាថា តើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ អង្គការ ឬក៏ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការងារសវនកម្ម ឬថាតើព័ត៌មានផ្សេងៗទាំងនេះមាន កំហុស ឆ្គង ជាសារវន្តឬទេ។ ផ្នែកលើកិច្ចការដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គង ជាសារវន្តលើ ព័ត៌មានផ្សេងៗ យើងខ្ញុំតម្រូវអោយរាយការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍ក្នុងករណីនេះ ទេ។

ទំនួលខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រង លើរបាយការណ៍ហិរញ្ញវត្ថុ

គណៈកម្មាធិការគ្រប់គ្រង ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង សំខាន់ៗដែលគណៈកម្មាធិការគ្រប់គ្រង កំណត់ថាមាន ភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអោយជឿជាក់ ពី កំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ គណៈកម្មាធិការគ្រប់គ្រង មានភារកិច្ចក្នុងការវាយតម្លៃពីលទ្ធផល និង និរន្តរភាពអាជីវកម្មរបស់អង្គការ និងធ្វើការលាតត្រដាង (ប្រសិនបើមាន)នូវបញ្ហាដែលទាក់ទងទៅនឹងការបន្តនិរន្តរភាព អាជីវ កម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈកម្មាធិការគ្រប់គ្រង មានបំណងរំលាយឬ បញ្ឈប់ ប្រតិបត្តិការអង្គការ ឬមិនមានជម្រើសជាក់លាក់ណាមួយក្រៅពីនេះ។

អ្នកទទួលបន្ទុកអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការណ៍នៃការរាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ។

ទំនួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការ រាយ ការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនកម្មដែលមាន មតិ យោបល់របស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជា អំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនមែនជាការធានា ថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជា សារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា អាចត្រូវបានរំពឹងថាជះឥទ្ធិពល លើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យ និងរក្សាការវិនិ- ច្ឆ័យប្រកបដោយវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ ហើយយើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែង បន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយរៀបចំនីតិវិធីសវនកម្ម និងធ្វើសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់ យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាង

ហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារតែ ការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំ ឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការល្មើសលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្រប ទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់របស់យើងខ្ញុំទៅលើប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងរបស់អង្គការនោះទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាព របស់គណៈគ្រប់គ្រងផ្អែកទៅលើ ភស្តុតាងសវនកម្មដែលទទួលបាន ថាតើមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា អាចបណ្តាលឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពរបស់ អង្គការក្នុងការបន្តនិរន្តរភាពរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជា សារ- វន្តបានកើតឡើងតម្រូវឱ្យយើងខ្ញុំទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំដោយ ធ្វើ ការលាតត្រដាងព័ត៌មានចាំបាច់ និង ភ្ជាប់ទៅនឹងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ អង្គការ ឬ ប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀតយើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់សវនកម្មរបស់ យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន គិតត្រឹម ថ្ងៃនៃការចេញរបាយការណ៍ សវនកម្មរបស់យើងខ្ញុំ។ ក៏ប៉ុន្តែព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ក្នុងពេលអនាគត អាចបណ្តាលឱ្យ អង្គការឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ ទម្រង់ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងផ្សេងៗ កំណត់ថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលជាមូលដ្ឋានដើម្បី សម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា វិសាលភាព និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរក ឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន **រីចន៍ & ដាតនើរ**



អេ ម៉ិលចេត

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៤

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម
របាយការណ៍ចំណូល និងចំណាយ
គិតត្រឹម និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

	កំណត់ សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកិច្ចប្រតិបត្តិការ					
មូលនិធិទទួលបានពីម្ចាស់ជំនួយ	៣	៦២០.២១០	២.៥៤៩.០៦៣	៥៦៩.៥២៥	២.៣២៧.៦៤៩
ប្រាក់ចំណូលផ្សេងៗ		១៤.៤៦៨	៥៩.៤៦៣	១៣.១៤៧	៥៣.៧៣២
ប្រាក់ចំណូលផ្សេងៗពីភោជនីយដ្ឋានស្មាយល័	៤	៣៦.២៥៦	១៤៩.០១២	-	-
ចំណូលកិច្ចប្រតិបត្តិការសរុប		៦៧០.៩៣៤	២.៧៥៧.៥៣៩	៥៨២.៦៧២	២.៣៨១.៣៨១
ចំណាយកិច្ចប្រតិបត្តិការ					
ចំណាយទូទៅ និងរដ្ឋបាល	៥	២៧១.០៦៩	១.១១៤.០៩៤	២៣២.២០១	៩៤៩.០០៥
ចំណាយលើសកម្មភាពគម្រោង	៦	២៧២.៣៣១	១.១១៩.២៨០	៤៥៥.៨៥៨	១.៨៦៣.០៩២
ចំណាយផ្សេងៗសម្រាប់ភោជនីយដ្ឋានស្មាយល័	៧	២៤.៨៦៥	១០២.១៩៥	-	-
ចំណាយកិច្ចប្រតិបត្តិការសរុប		៥៦៨.២៦៥	២.៣៣៥.៥៦៩	៦៨៨.០៥៩	២.៨១២.០៩៧
អតិរេក ឬ (ខ្វិសភាព) កិច្ចប្រតិបត្តិការ		១០២.៦៦៩	៤២១.៩៦៩	(១០៥.៣៨៧)	(៤៣០.៧១៦)
ចំណាយមូលធន					
ចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ	៨	៨.៥៦០	៣៥.១៨២	៧.៤៤២	៣០.៤១៥
ការកើនឡើង/(ថយចុះ) នៅក្នុងគណនីធនាគារនិងសាច់ប្រាក់					
		៩៤.១០៩	៣៨៦.៧៨៨	(១១២.៨២៩)	(៤៦១.១៣១)
គណនីធនាគារ និងសាច់ប្រាក់នាដើមឆ្នាំ					
ហិរញ្ញវត្ថុ		១៥០.៥១១	៦១៤.៨៣៧	២៤៦.៩៣១	១.០០៥.៩៩៧
លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ		-	(២.៣៥១)	-	៧.២៣២
គណនីធនាគារនិងសាច់ប្រាក់នាចុងឆ្នាំហិរញ្ញវត្ថុ		២៤៤.៦២០	៩៩៩.២៧៣	១៣៤.១០២	៥៥២.០៩៨
តំណាងដោយ៖					
សាច់ប្រាក់ក្នុងដៃ		៦២១	២.៥៣៧	៩១៧	៣.៧៧៥
សាច់ប្រាក់នៅធនាគារ	៩	២១៦.១៩៩	៨៨៣.១៧៣	១៣៣.១៨៥	៥៤៨.៣២៣
សាច់ប្រាក់ក្នុងដៃរបស់ភោជនីយដ្ឋានស្មាយល័		៨៣៥	៣.៤១១	-	-
សាច់ប្រាក់នៅធនាគាររបស់ភោជនីយដ្ឋានស្មាយល័	១០	២៦.៩៦៥	១១០.១៥២	-	-
		២៤៤.៦២០	៩៩៩.២៧៣	១៣៤.១០២	៥៥២.០៩៨

កំណត់សម្គាល់ដែលមានចែងក្នុងទំព័រទី ៨ ដល់ ១៤ បង្កើតជាផ្នែកដ៏សំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុ

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣**

១. ព័ត៌មានទូទៅ

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (ស.ព.អ.ស ឬ អង្គការ) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលត្រូវបានបង្កើតឡើងថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០០៥ ដោយព្រះសង្ឃ ៧អង្គនៅនគរបារមីយ ហើយបានចុះបញ្ជីនៅ ក្រសួងមហាផ្ទៃនៅ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០០៥។ ស.ព.អ.ស មិនធ្វើការបម្រើឲ្យគណបក្សនយោបាយណា ឬក៏ ផ្សព្វផ្សាយពីសាសនារបស់សមាជិកខ្លួនឡើយ។

ស.ព.អ.ស ជាអង្គការសហគមន៍បានបង្កើតឡើងនៅលើគោលការណ៍ព្រះពុទ្ធសាសនា នៃធម៌មេត្តាដើម្បីផ្តល់អំណាចដល់ ប្រជាជនដែលងាយរងគ្រោះនិង ដើម្បីលើកកម្ពស់ការចូលរួមទំនាក់ទំនងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីរួម ចំណែកលុបបំបាត់នៃភាពរងគ្រោះឬក្រីក្រ។

ទស្សនៈវិស័យ

ស.ព.អ.ស ចង់ឃើញសង្គមដែលប្រជាពលរដ្ឋត្រូវបានផ្តល់អំណាច រស់នៅដោយឯករាជ្យ និងអាចចិញ្ចឹមជីវិតដោយ ខ្លួនឯង។

បេសកកម្ម

ស.ព.អ.ស គឺដើម្បីជំរុញ និងលើកកម្ពស់ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះជាពិសេសស្ត្រីកុមារនិង យុវជន យាមរយៈវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រាសសង្គម អភិបាលកិច្ច និងការផ្តួចផ្តើមអភិវឌ្ឍន៍ជីវភាពរស់ នៅ និងកម្មវិធីនានាផ្សេងៗទៀត។

គុណភាព

ជាឬសគល់ក្នុងការបង្រៀនរបស់ព្រះពុទ្ធគឺព្រះធម៌មេត្តា ប្រកាន់ខ្ជាប់និងលើកគុណតម្លៃរបស់ខ្លួនដូចជា៖

- **ជួយអ្នកក្រីក្រ:** ការកែលម្អជីវភាពរស់នៅរបស់គ្រួសារអ្នកក្រីក្រ។
- **សាងសង់:** កសាងជំនឿជាក់ ភាពស្មោះត្រង់ និងការគោរពគ្នាដូចជាគ្រួសារ។
- **លទ្ធិប្រជាធិបតេយ្យ:** លើកកម្ពស់សម្លេងរួមពីសហគមន៍ អ្នកពាក់ព័ន្ធ និង បុគ្គលិកគ្រប់លំដាប់ថ្នាក់នៅក្នុង ដំណើរការធ្វើការ សេចក្តីសម្រេចអ្វីមួយ។
- **ទទួលបាន:** ការផ្តល់នូវឱកាសតែមួយគត់សម្រាប់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហារបស់ពួកគេ តាមរយៈ ព័ត៌មានបច្ចេកវិទ្យាគមនាគមន៍ (ICT) និងការគ្រិះរិះពិចារណា។
- **សុចរិតភាព និងគណនេយ្យភាព:** នៅក្នុងការគ្រប់គ្រង និងការប្រើប្រាស់ជំនួយត្រូវបានទទួលខុសត្រូវខ្ពស់ និងមានតម្លាភាព ដល់សហគមន៍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

១. ព័ត៌មានទូទៅ (ត)

ទិសដៅយុទ្ធសាស្ត្រ

- បង្កើតកម្មវិធីឆ្លងកាត់ដែលរួមចំណែកដល់សន្តិសុខចិញ្ចឹមជីវិត ជាពិសេសសម្រាប់ស្ត្រី យុវជន និងក្រុមងាយរងគ្រោះ។
- ពង្រីកសហគ្រាសសង្គមដើម្បីដោះស្រាយតម្រូវការរបស់យុវជន និងជនចំណាកស្រុកដែលមានសក្តានុពល និងផ្តល់ប្រាក់ចំណូលដើម្បីជួយ ស.ព.អ.ស កាន់តែមាននិរន្តរភាព។
- ពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃ និងការសិក្សា ដើម្បីបង្ហាញពីផលប៉ះពាល់។
- បង្កើត និងអនុវត្តយុទ្ធសាស្ត្រផ្តល់មូលនិធិ ដើម្បីគាំទ្រផលប៉ះពាល់ប្រកបដោយនិរន្តរភាព។
- ពង្រឹងសមត្ថភាពអង្គការដើម្បីគាំទ្រគុណភាពកម្មវិធី និងការរៀនសូត្រ។

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យចម្បង ដែលបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានកំណត់ដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តជាប់លាប់ចំពោះឆ្នាំទាំងអស់ដែលបានបង្ហាញ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ចំណូល និងចំណាយ ត្រូវបានបង្ហាញជាដុល្លារសហរដ្ឋអាមេរិក ("USD") ហើយត្រូវបានរៀបចំតាមមូលដ្ឋានគណនេយ្យសាច់ប្រាក់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាព មិនស្វែងរកប្រាក់ចំណេញ ("CFRS for NFPEs")។

២.២ រូបិយប័ណ្ណគោល និង រូបិយប័ណ្ណសម្រាប់ការបង្ហាញ

រូបិយប័ណ្ណជាតិរបស់កម្ពុជា គឺប្រាក់រៀលខ្មែរ ("KHR")។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអង្គការធ្វើប្រតិបត្តិការរបស់ខ្លួន និងរក្សាកំណត់ត្រាគណនេយ្យជាដុល្លារសហរដ្ឋអាមេរិក ("US\$") នោះ ការគ្រប់គ្រងបានកំណត់ថា US\$ គឺជា រូបិយប័ណ្ណមុខងារ និងការបង្ហាញរបស់អង្គការ ក៏ដូចជាគម្រោង ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចរបស់ ប្រតិបត្តិការ មូលដ្ឋាន និងព្រឹត្តិការណ៍របស់អង្គការ។

២.៣ ប្រតិបត្តិការ និងសមតុល្យជារូបិយប័ណ្ណផ្សេង

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណគោល ("US\$") តាមអត្រាប្តូរប្រាក់នាការលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណបរទេស ដែលកើតចេញពីការទូទាត់នៃ ប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណនានាដែលកំណត់ជា រូបិយប័ណ្ណផ្សេងៗ ត្រូវបានប្រាក់ដុល្លារអាមេរិកត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

២.៤ ការបង្ហាញជាប្រាក់រៀល

ការប្រែសម្រួលចំនួនទឹកប្រាក់ពីដុល្លារអាមេរិកទៅជា ប្រាក់រៀល ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងដោយអនុលោមទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា ។

ចំណូល និងចំណាយត្រូវបានប្រែសម្រួលជាប្រាក់រៀល ដោយប្រើអត្រាជាមធ្យមសម្រាប់ការិយបរិច្ឆេទ។ ទ្រព្យសកម្ម និងបំណុល ដែលរួមមាន សាច់ប្រាក់ បុរេប្បទាន គណនីត្រូវទទួល គណនីត្រូវទទួល សមតុល្យមូលនិធិនាចុងការិយបរិច្ឆេទ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ ការបង្ហាញជាប្រាក់រៀល

ការប្រែសម្រួលជាប្រាក់រៀលគឺសម្រាប់តែបំពេញតម្រូវការអនុលោមភាពប៉ុណ្ណោះ វាមិនគួរត្រូវបានបកស្រាយថាជា តំណាងនៃចំនួនទឹកប្រាក់ជាប្រាក់រៀលដែលអាចត្រូវបានប្តូរមកពីប្រាក់ដុល្លារនៅពេលនេះ ឬនាពេលអនាគតតាមអត្រាប្តូរ ប្រាក់នេះ ឬអត្រាផ្សេងទៀតនាពេលអនាគតឡើយ។

អង្គការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងនៅការិយបរិច្ឆេទរបាយការណ៍ អត្រាជាមធ្យមប្រចាំឆ្នាំក្នុង ១ដុល្លារអាមេរិច ស្មើនឹង ៤.១១០រៀល (២០២២: ៤.០៨៧រៀល) ហើយនិងអត្រានៅថ្ងៃបិទ បញ្ជីក្នុង ១ដុល្លារអាមេរិច ស្មើនឹង ៤.០៨៥រៀល (២០២២: ៤.១១៧រៀល)។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមបញ្ចូលនូវប្រាក់រដ្ឋទេយ្យបុរេប្រទាន មានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ ក្នុងធនាគារ ឥណទានវិបារូប ប្រាក់បញ្ញើមានកាលកំណត់ និងសាច់ប្រាក់រឹតត្បិត។

២.៦ ការទទួលស្គាល់ចំណូល

ចំណូល រួមបញ្ចូលមូលនិធិទាំងអស់ដែលទទួលបានក្នុងអំឡុងពេលការិយបរិច្ឆេទហិរញ្ញវត្ថុ។ ចំណូល រួមមានការបរិច្ចាគពីម្ចាស់ ជំនួយ ការបរិច្ចាគសាធារណៈពីសកម្មភាពអង្គការសម្រាប់ និងចំណូលធន។

ចំណូលត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទដែលវាត្រូវបានទទួល ទោះបីជាវាត្រូវបានបញ្ចូលក្នុងគណនីធនាគារនៅថ្ងៃ ក្រោយក៏ដោយ។ ចំណូលពីម្ចាស់ជំនួយត្រូវបានកំណត់ដោយអង្គការ ថាជាមូលនិធិដែលទទួលបាន ដោយគិតជាប្រាក់ សរុបរួមទាំងកំរៃធនាគារ។

២.៧ ការទទួលស្គាល់ចំណាយ

ចំណាយ រួមបញ្ចូលប្រាក់ទាំងអស់ ដែលបានបង់ក្នុងអំឡុងពេលការិយបរិច្ឆេទហិរញ្ញវត្ថុដោយសាច់ប្រាក់ មូលប្បទានប័ត្រ ការផ្ទេរ ប្រាក់តាមធនាគារ ឬវិធីសាស្ត្រផ្សេងទៀត។ ការទូទាត់អាចជាការទូទាត់ប្រតិបត្តិការ ឬការទូទាត់ដើមទុន។ ការទូទាត់តាម រយៈពេលមូលប្បទានប័ត្រត្រូវបានទទួលស្គាល់នៅពេលដែលមូលប្បទានប័ត្រត្រូវបានបញ្ជូនទៅអ្នកទទួលជាជាងកាលបរិច្ឆេទ ក្រោយនៅពេលដែលមូលប្បទានប័ត្រត្រូវបានបង្ហាញ និងប្រាក់ដែលដកចេញពីគណនីធនាគារ។

២.៨ ចំណូល និងចំណាយមូលធន

ចំណូលមូលធន រួមមានការទទួលបានពីការលក់ធនធានដូចជា ការលក់ទ្រព្យសកម្ម ការលក់ការវិនិយោគណាមួយ និងចំណូល ដៃពីការសងប្រាក់កម្ចី។

ចំណាយមូលធន រួមមានការទូទាត់សម្រាប់ការទិញធនធាន ដូចជាការទិញទ្រព្យសកម្ម ការទិញការវិនិយោគណាមួយ និង ចំណាយសងប្រាក់កម្ចី។

២.៩ ប្រាក់បំណាច់

អង្គការបានរៀបចំប្រាក់បំណាច់ដើម្បីផ្តល់កម្មវិធីសន្សំសម្រាប់បុគ្គលិកដែលគ្រប់បុគ្គលិកស្ថិតក្នុងលក្ខណៈវិនិច្ឆ័យអាចទទួល បាន ដែលស្ថិតក្នុងប្រភេទកិច្ចសន្យាការងារមានថេរវេលាកំណត់ (FDC) ទាំងអស់។ ប្រាក់បំណាច់ ត្រូវបានគណនាតាម អត្រា ៥% នៃប្រាក់ខែរបស់និយោជិក។ មូលនិធិនេះត្រូវបានបង្កើន និងរក្សាទុកក្នុងគណនី ធនាគារដាច់ដោយឡែកមួយដែល ស្ថិតនៅក្រោមឈ្មោះរបស់អង្គការហើយបង់ឱ្យនិយោជិកជារៀងរាល់ដំណាច់ឆ្នាំទៅតាមអនុបាតត្រូវបែងចែក។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១០ ប្រាក់អតីតភាពការងារ

បុគ្គលិកដែលស្ថិតក្នុងប្រភេទកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC) នឹងទទួលបានប្រាក់អតីតភាពការងារដែលស្មើនឹង១៥ថ្ងៃ នៃប្រាក់ចំណូលសរុបរបស់គាត់ជារៀងរាល់ឆ្នាំ។ ប្រាក់បំណាច់អតីតភាពការងារនឹងត្រូវបង់ក្នុងខែធ្នូ ឬបែងចែកដែលបង់ដោយផ្អែកលើរយៈពេលនៃការងាររហូតដល់ខែមិថុនា ឬខែធ្នូ។ ប្រាក់បៀវត្សរ៍អតីតភាពមិនអាចអនុវត្តបានសម្រាប់បុគ្គលិកដែលត្រូវបានបណ្តេញចេញពីការងារដោយសារការប្រព្រឹត្តខុសវិន័យ ឬកំហុសធ្ងន់ធ្ងរនោះទេ។

២.១១ ពន្ធ

លើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលមិនត្រូវបានទទួលស្គាល់ទេ ដោយសារអង្គការបានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាល (NGO) និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដូច្នេះអង្គការត្រូវបានលើកលែងពីពន្ធលើប្រាក់ចំណូលក្រោមមាត្រា ៩ នៃច្បាប់ពន្ធដារកម្ពុជា។

អាករលើតម្លៃបន្ថែម (អ.ត.ប.)

អង្គការមិនត្រូវបានចុះបញ្ជីសម្រាប់អាករលើតម្លៃបន្ថែមឡើយ។ ដូច្នេះ ចំនួនទឹកប្រាក់ដែលបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលអាករលើតម្លៃបន្ថែម (ប្រសិនបើមាន)។

ពន្ធផ្សេងៗ

កម្រៃណាមួយលើពន្ធផ្សេងៗ ត្រូវបានទទួលស្គាល់នៅពេលបង់។ ការបង្វិលសងពន្ធផ្សេងៗទៀត ឬសមតុល្យដែលត្រូវបង់នៅកាលបរិច្ឆេទរាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ របស់ធនធាន និងកាតព្វកិច្ច។

២.១២ សមតុល្យមូលនិធិ

សមតុល្យមូលនិធិតំណាងឱ្យសមតុល្យមូលនិធិទូទៅសរុបរបស់អង្គការ។

២.១៣ ប្រតិបត្តិការរបស់ភោជនីយដ្ឋានស្នាយល័

ភោជនីយដ្ឋានស្នាយល័ គឺជាអាហារដ្ឋានដែលដំណើរការក្រោមការដឹកនាំរបស់ ស.ព.អ.ស ក្នុងគោលបំណងបង្កើតជាអង្គភាពជំនួយ ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់អង្គការ។ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ ស.ព.អ.ស បានចុះបញ្ជី និងទទួលបានប៉ាតង់ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ធ្វើប្រតិបត្តិការភោជនីយដ្ឋាន ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពប្រតិបត្តិការរបស់ ស.ព.អ.ស។ អនុលោមតាមលក្ខខណ្ឌតម្រូវក្នុងការប្រកាសពន្ធលើលសកម្មភាពនៃប៉ាតង់នេះ បញ្ជីគណនេយ្យរបស់ភោជនីយដ្ឋានត្រូវបានកត់ត្រាដាច់ដោយឡែក ពីបញ្ជីគណនេយ្យនៃសកម្មភាពមិនស្វែងរកប្រាក់ចំណេញរបស់ ស.ព.អ.ស។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ ស.ព.អ.ស ប្រតិបត្តិការរបស់ភោជនីយដ្ឋានស្នាយល័ ត្រូវបានដាក់បញ្ចូលទៅតាមខ្ទង់ចំណូល ចំណាយ និងសមតុល្យសាច់ប្រាក់នីមួយៗ។ ប្រតិបត្តិការផ្ទៃក្នុងរវាងសកម្មភាពមិនស្វែងរកប្រាក់ចំណេញ ជាមួយប្រតិបត្តិការភោជនីយដ្ឋាននិងត្រូវកាត់កងទាំងស្រុងក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

៣. មូលនិធិទទួលបានពីម្ចាស់ជំនួយ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
EcoSolidar	២៨៩.០០០	១.១៨៧.៧៩០	២៤០.០០០	៩៨០.៨៨០
EcoSolidar HER	៩២.០០០	៣៧៨.១២០	១៣៩.៨០៥	៥៧១.៣៨៣
AEA-EU-COSAVED	៦៨.៨៥៨	២៨៣.០០៦	៨៩.០៦២	៣៦៣.៩៩៦
WVI TRUST FUND	៩៨.៨២៨	៤០៦.១៨៣	៣៨.៦៨៨	១៥៨.១១៨
Cooperation Committee for Cambodia - INSIP	២៣.៣០០	៩៥.៧៦៣	-	-
Cooperation Committee for Cambodia - SNFVP	២៣.៣០០	៩៥.៧៦៣	-	-
La Maison Des Enfants	១៩.៩៥០	៨១.៩៩៥	២០.៩២៥	៨៥.៥២០
GlobeMed	៤.៩៧៤	២០.៤៤៣	-	-
APSARA FONDAZIONE	-	-	២៥.៧២៤	១០៥.១៣៤
KAPE	-	-	១០.០០០	៤០.៨៧០
Save the Children-CRIP	-	-	៥.៣២១	២១.៧៤៨
	៦២០.២១០	២.៥៤៩.០៦៣	៥៦៩.៥២៥	២.៣២៧.៦៤៩

៤. ចំណូលផ្សេងៗពីភោជនីយដ្ឋានស្នាយល់

ចំណូលនេះ គឺជាប្រាក់ចំណូលដែលបានមកពីការលក់អាហារ និងភេសជ្ជៈទៅឱ្យអតិថិជនទូទៅរបស់ភោជនីយដ្ឋានស្នាយល់ ដូចបានរៀបរាប់ក្នុងកំណត់សម្គាល់ ២.១៣។

៥. ចំណាយទូទៅ និងរដ្ឋបាល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រាក់បៀវត្ស	១៤១.២៣៦	៥៨០.៤៨០	១៣៩.១៤៧	៥៦៨.៦៩៤
ចំណាយរដ្ឋបាល	១២៦.៤៩៨	៥១៩.៩០៧	៩២.០០៦	៣៧៦.០២៨
ចំណាយការជួល	៣.៣៣៥	១៣.៧០៧	១.០៤៨	៤.២៨៣
	២៧១.០៦៩	១.១១៤.០៩៤	២៣២.២០១	៩៤៩.០០៥

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

៦. ចំណាយលើសកម្មភាពគម្រោង

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រមណីយដ្ឋាន Bamboo (*)	-	-	១៦៣.៩៥៣	៦៧០.០៧៦
ចំណាយការអនុវត្តគម្រោង	២៣៣.៧១៩	៩៦០.៥៨៥	២១៣.៧០២	៨៧៣.៤០០
ចំណាយលើកម្មវិធីផ្សេងៗ	៣៨.៦១២	១៥៨.៦៩៥	៧៨.២០៣	៣១៩.៦១៦
	២៧២.៣៣១	១.១១៩.២៨០	៤៥៥.៨៥៨	១.៨៦៣.០៩២

(*) ការចំណាយនេះតំណាងឱ្យការចំណាយសម្រាប់ការសាងសង់អគារនៅក្នុងរមណីយដ្ឋាន Bamboo ។ តម្លៃសាងសង់ត្រូវបានផ្តល់ជាមូលនិធិដោយ ម្ចាស់ជំនួយ EcoSolidar ។

៧. ចំណាយផ្សេងៗនៃគោដីយដ្ឋានស្នាយល័

ចំណាយទាំងអស់នេះគឺជា ការចំណាយនៅក្នុងសកម្មភាពនៃគោដីយដ្ឋានស្នាយល័ ដូចបានរៀបរាប់ក្នុងកំណត់សម្គាល់ ២.១៣។

៨. ចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើកុំព្យូទ័រ និងឧបករណ៍ IT	៨.៥៦០	៣៥.១៨២	៧.៤៤២	៣០.៤១៥
	៨.៥៦០	៣៥.១៨២	៧.៤៤២	៣០.៤១៥

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

៩. សាច់ប្រាក់នៅធនាគារ

អង្គការរក្សាគណនីសន្សំនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចបានរៀបរាប់ខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារ អេស៊ីលីដា ភីអិលស៊ី				
១០០០-០១-០៦៨៧៨៩-១-៩	៨១.០០៤	៣៣០.៩០១	៥៣.៧៣៦	២២១.២៣២
១០០០-០០-១៩៨៦៣៤-៤-៤	៣៣.៣០១	១៣៦.០៣៥	២៧.៣៩០	១១២.៧៦៥
១០០០-០២-៥៣៥២០៧-១-២	១៦.៨០២	៦៨.៦៣៦	១៥.៣៧៨	៦៣.៣១១
១០០០-២០-៦៦១១២៣-១-៣	៥.៣៤២	២១.៨២២	១៣.០០០	៥៣.៥២១
១០០០-០១-៨៥៨២២៩-៣-៩	១៧	៦៩	១២.១០៤	៤៩.៨៣២
១០០០-០០-១៩៨៦៣៤-២-២	១២	៤៩	៤.៧២៩	១៩.៤៦៩
១០០០-០២-៧៥០២០៧-១-៤	១.៦៥៤	៦.៧៥៧	២.៩៦២	១២.១៩៥
១០០០-២០-១៩៨៦៣៤-១-៤	១.៣៥៥	៥.៥៣៥	១.១៧១	៤.៨២១
១០០០-០០-១៩៨៦៣៤-៥-៤	-	-	១.១៤៧	៤.៧២២
១០០០-០០-១៩៨៦៣៤-២-០	៦៨.៩៦៦	២៨១.៧២៦	៨៩៣	៣.៦៧៦
១០០០-០២-៣២១១៧៩-១-៩	៤.០១៩	១៦.៤១៨	៤២០	១.៧២៩
១០០០-០២-៨៦៤៥១៦-១-៣	១៣៦	៥៥៦	១៣៧	៥៦៤
១០០០-០២-៧១៨២៨៣-១-៦	១.៤៨៥	៦.០៦៦	៩២	៣៧៩
១០០០-០១-២៥៧៨៨៨-១-៨	១.៧១៤	៧.០០២	១៩	៧៨
១០០០-០០-១៩៨៦៣៤-៣-៤	២០៥	៨៣៧	៥	២១
១០០០-០០-១៩៨៦៣៤-១-៤	៥	២០	២	៨
១០០០-០០-១៩៨៦៣៤-២-៤	១៨២	៧៤៤	-	-
	២១៦.១៩៩	៨៨៣.១៧៣	១៣៣.១៨៥	៥៤៨.៣២៣

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

១០. សាច់ប្រាក់នៅធនាគារ នៃកោដិយដ្ឋានស្វាយល្អ

កោដិយដ្ឋានស្វាយល្អ មានគណនីសន្សំនៅធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ដូចបានរៀបរាប់ខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារ អេស៊ីលីដា ភីអិលស៊ី				
១០០០-០១-៨៥៨២២៩-២៩	៤.៦៩៤	១៩.១៧៥	-	-
១០០០-០១-៨៥៨២២៩-១៩	៣៣១	១.៣៥២	-	-
១០០០-០១-២៥៨១៤៨-១-៨	៤.៥៦០	១៨.៦២៨	-	-
សរុប (ក)	៩.៥៨៥	៣៩.១៥៥	-	-
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (អេប៊ីអេ)				
០០៥៧៥០៣៦១	១៦.៨៩៥	៦៩.០១៦	-	-
០០២៨៧៥៩៩២	៤៨៤	១.៩៨១	-	-
សរុប (ខ)	១៧.៣៨០	៧០.៩៩៧	-	-
សរុបរួម (ក)+(ខ)	២៦.៩៦៥	១១០.១៥២	-	-